

ហេតុអ្វីស្តីអោយ
ច្រៀងច្រាបស្តីឱ្យក្តី
តាវិច្ឆិកា

ហេតុអ្វីស្ត្រីអាស៊ុនចៀសវាងស្រ្តីឡាត់តារវិះហ្ន៍ ?

وَمِنَ اللَّيْلِ فَتَهَجَّدْ بِهِ ۖ نَافِلَةً لَّكَ عَسَىٰ أَن يَبْعَثَكَ رَبُّكَ مَقَامًا مَّحْمُودًا ﴿٧٩﴾
ក្នុងពេលយប់ ចូរអ្នកអត់ងងុយ (តមដំណេក) ដើម្បីធ្វើនមស្តារបន្ថែម
សម្រាប់ខ្លួនអ្នក ដើម្បីព្រះម្ចាស់អ្នកនឹងឲ្យអ្នកងើបឡើងវិញដោយប្រទាន
ឲ្យអ្នកនូវឋាននូវសក្តិគួរជាទីកោតសរសើរ (១៧:៧៩) ។

ព្រះសាស្តាមហ្ន៍ម៉ាដូ صلی اللہ علیہ وآلہ وسلم មានព្រះវចនៈអំពីខែរ៉ម៉ាដូនថា៖ "អ្នកណា
ស្រ្តីឡាត់យប់ (قیام اللیل) នៅក្នុងខែនោះដោយជំនឿស្មោះនិងសង្ឃឹមចង់
បានរង្វាន់ពីអល់ឡោះហ្ន៍ عز وجل គេនឹងលើកទោសមុនៗទាំងអស់ឲ្យអ្នកនោះ ។
[សូមមើល ស្រ្តីហ្ន៍ហ្ន៍ អាល់-ប៊ូខ្រីវី ជុំទី ៣ វគ្គ ៣២ លេខ ២២៦]

حَدَّثَنَا يَحْيَى بْنُ بُكَيْرٍ، حَدَّثَنَا اللَّيْثُ، عَنْ عُقَيْلٍ، عَنِ ابْنِ شِهَابٍ، قَالَ أَخْبَرَنِي أَبُو سَلَمَةَ، أَنَّ أَبَا
هُرَيْرَةَ . رَضِيَ اللَّهُ عَنْهُ . قَالَ سَمِعْتُ رَسُولَ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ يَقُولُ لِرَمْضَانَ " مَنْ قَامَهُ إِيمَانًا
وَاحْتِسَابًا غُفِرَ لَهُ مَا تَقَدَّمَ مِنْ ذَنْبِهِ " .
[صحيح البخاري، باب فضل من قام رمضان]

អាស៊ុនលុល-ស៊ុនណាស៊ុនទូទៅចាត់ទុកស៊ុនណាស៊ុននេះ ជាស៊ុនណាស៊ុនពិសេស
ដែលឲ្យស្រ្តីឡាត់ តារវិះហ្ន៍ ជុំគ្នាក្នុងអំឡុងខែរ៉ម៉ាដូនពិសិដ្ឋ ។ សម្រាប់
ស្ត្រីអាស៊ុន ទោះបីគេផ្តាំឲ្យស្រ្តីឡាត់ស្រដៀងគ្នាដែរ គឺស្រ្តីឡាត់ ណាវ៉ហ្ន៍ល
(ជាស្រ្តីឡាត់ស៊ុនណាត់) ក៏ដោយ ក៏គេមិនអនុញ្ញាតឲ្យពួកគេប្រតិបត្តិ
ស្រ្តីឡាត់នេះជុំគ្នាទេ ។ ទង្វើស្ត្រីអាស៊ុននេះសមស្របនឹងបញ្ហានិងស៊ុនណាស៊ុន
ព្រះសាស្តា صلی اللہ علیہ وآلہ وسلم ។

បងប្អូនប្រុសស្រីអាស៊ុនលុល-ស៊ុនណាស៊ុននាំគ្នាស្រ្តីឡាត់ តារវិះហ្ន៍ ជុំគ្នាដើម

យប់ជ្រៅខែរ៉ម៉ាដួន ។ ពួកគេឈរស្ទើរឡាត់និងសូត្រគូរអាស សូម
អស់ឡោះហ្ន៎ ឲ្យរង្វាន់ពួកគេដែលមានបំណងប្រតិបត្តិស្មោះ ។

ក៏ប៉ុន្តែ គូរអាសឬព្រះសាស្តា ﷺ មិនដែលប្រើពាក្យ *តារវីហ្វ* (تاروت) សោះ
ឡើយដើម្បីរៀបរាប់អំពីការស្ទើរឡាត់ពិសេសបន្ថែមនេះ ក្នុងពេលយប់ខែ
រ៉ម៉ាដួននោះ ។

នេះគឺពាក្យដែលត្រូវបង្កើតឡើងក្រោយមក នៅក្នុងសហគមន៍មុស្លីម ។
យោលតាមភាសាវិទ្យា ពាក្យ "តារវីហ្វ" ជាពហុវចនៈរបស់ពាក្យ
"តារវីហ្វា (تاروت)" ដែលសំដៅអត្ថន័យទៅលើពេលយប់សម្រាកចន្លោះ
រាល់បួនរំកិលរបស់ស្ទើរឡាត់ ។ ក្រោយមក គេប្រើពាក្យនេះសម្រាប់ហៅ
ស្ទើរឡាត់ជុំគ្នាទាំងអស់ក្នុងយប់ខែរ៉ម៉ាដួន ។

ដើមហេតុយកតារវីហ្វជាស្ទើរឡាត់ជុំគ្នា

គេដឹងច្បាស់ស្រាប់ហើយថា *តារវីហ្វ* ដែលជាស្ទើរឡាត់ជុំគ្នាពេលយប់ខែ
រ៉ម៉ាដួននោះ មានដើមកំណើតក្នុងរជ្ជកាល អ៊ូម៉ារ ប៊ិន អាល់-ខត្តត្រប់
ខ្ញុំលិហ្សទីពីរ ។

-អាហ្វិ ហ្វិរ៉យ៉ា ភ័ក្ត្របានតំណាលថា រ៉ស្វីលុលឡោះហ្ន៎ ﷺ មានព្រះវចនៈ
ថា៖ "អ្នកណាស្ទើរឡាត់ពេលយប់ពេញមួយខែរ៉ម៉ាដួនដោយជំនឿស្មោះនិង
សង្ឃឹមចង់បានរង្វាន់ពីអស់ឡោះហ្ន៎ គេនឹងលើកទោសមុនៗទាំងអស់
ឲ្យអ្នកនោះ ។" អ៊ីបន្ត ស្តីហ្វាប័ (អ្នកនិយាយបន្ត) បានថា៖ "ពេល
រ៉ស្វីលុលឡោះហ្ន៎ ﷺ ចូលទិវង្គត មនុស្សនៅតែធ្វើបែបនេះ (ពោលគឺ ស្ទើរឡាត់
ណាវ៉ាហ្វិល ដោយខ្លួននៅឆ្ងុះ មិនស្ទើរឡាត់ជុំគ្នាទេ) ។ គេនៅតែធ្វើបែបនេះក្នុង
រជ្ជកាល អាហ្វិ បាការ និងដើមរជ្ជកាលអ៊ូម៉ារ ។" អុប្បុល រ៉េហ្វីហ្វា ប៊ិន

អាប់ខ្នុល ក្ដីវិបានថា៖ "ខ្ញុំបានចេញទៅឯម៉ាស់យ៉ូដូយប់មួយក្នុងខែរ៉ម៉ាដួន ជាមួយ អ៊ូម៉ារ ប៊ិន អាល-ខត្ត់ត្រប់ បានឃើញប្រជាជនស្ទ្រីឡាត្ត់ច្រើនក្រុម ដេរដាស - បុរសម្នាក់ស្ទ្រីឡាត្ត់ម្នាក់ឯង ឬបុរសម្នាក់ស្ទ្រីឡាត្ត់ដោយមាន មនុស្សមួយក្រុមតូចនៅពីក្រោយបុរសនោះ ។

បន្ទាប់មក អ៊ូម៉ារបានថា៖ "ខ្ញុំយល់ឃើញថាខ្ញុំគប្បីប្រមូលមនុស្សទាំងនេះ មកនៅក្រោមការដឹករបស់ក្ដីវី (គឺអ្នកសូត្រ) តែម្នាក់ [ពេលគឺ នាំពួកគេ ស្ទ្រីឡាត្ត់ជុំគ្នា !] ។" អ៊ូម៉ារក៏បានសម្រេចចិត្តប្រមូលពួកគេជុំគ្នាពីក្រោយ អ៊ូបែ ប៊ិន កាក្ដុប៍ ។ ក្រោយមក យប់មួយទៀត ខ្ញុំបានទៅជាមួយអ៊ូម៉ារម្តង ទៀត ប្រជាជនស្ទ្រីឡាត្ត់ពីក្រោយអ្នកសូត្ររបស់ខ្លួន (គឺស្ទ្រីឡាត្ត់ជុំគ្នា) ។ ឃើញដូច្នោះ អ៊ូម៉ារបានកត់សម្គាល់ថា៖ "នេះគឺ **ប៊ីដអ្កាស្ត់** ប្រសើរណាស់ (ប៊ីដអ្កាស្ត់ គឺការរំកិលប្រែក្នុងសាសនា) ។ តែក្នុងពេលចុងយប់ គប្បីនៅដេក វាប្រសើរជាងធ្វើស្ទ្រីឡាត្ត់ដែលពួកគេកំពុងធ្វើនេះ (គឺស្ទ្រីឡាត្ត់តារ៉ិះហ្វីជុំគ្នា នៅឯម៉ាស់យ៉ូដូ) ។" អ៊ូម៉ារចង់និយាយអំពីស្ទ្រីឡាត្ត់នៅបែកចុងក្រោយនៃ ពេលយប់ ។ [សម័យនោះ:] មនុស្សតែងតែស្ទ្រីឡាត្ត់ដើមយប់ ។"

[សូមមើល **ស្ទ្រីហ្គុះហ្វី អាល-ប៊ូខ្វីវី** ជំទី ៣ វគ្គ ៣២ លេខ ២២៧]

وَعَنِ ابْنِ شَهَابٍ، عَنْ عُرْوَةَ بْنِ الرُّبَيْرِ، عَنْ عَبْدِ الرَّحْمَنِ بْنِ عَبْدِ الْقَارِيِّ، أَنَّهُ قَالَ حَرَجْتُ مَعَ عُمَرَ بْنِ الْخَطَّابِ . رَضِيَ اللَّهُ عَنْهُ . لَيْلَةً فِي رَمَضَانَ، إِلَى الْمَسْجِدِ، فَإِذَا النَّاسُ أَوْزَاعٌ مُتَفَرِّقُونَ يُصَلِّي الرَّجُلُ لِنَفْسِهِ، وَيُصَلِّي الرَّجُلُ فَيُصَلِّي بِصَلَاتِهِ الرَّهْطُ فَقَالَ عُمَرُ لِي أَرَى لَوْ جَمَعْتُ هَؤُلَاءِ عَلَى قَارِيٍّ وَاحِدٍ لَكَانَ أَمْتَلًا . ثُمَّ عَزَمَ فَجَمَعَهُمْ عَلَى أَبِي بِنِ كَعْبٍ، ثُمَّ حَرَجْتُ مَعَهُ لَيْلَةً أُخْرَى، وَالنَّاسُ يُصَلُّونَ بِصَلَاةِ قَارِيهِمْ، قَالَ عُمَرُ نِعَمَ الْبِدْعَةُ هَذِهِ، وَالَّتِي يَتَأَمُّونَ عَنْهَا أَفْضَلُ مِنَ الَّتِي يُتَمُّونَ . يُرِيدُ آخِرَ اللَّيْلِ، وَكَانَ النَّاسُ يُتَمُّونَ أَوَّلَهُ .

[صحیح البخاری، باب فَضْلِ مَنْ قَامَ رَمَضَانَ]

- "គេហៅស្ទ្រីឡាត្ត់នេះថា **ប៊ីដអ្កាស្ត់** ព្រោះតែព្រះសាស្ត្រា ^{ស្រី} មិនស្ទ្រីឡាត្ត់ជុំ

គ្នាទេ ហើយគេមិនធ្វើបែបនេះក្នុងរជ្ជកាលអាល់-ស្លីដ្វីកូ (គឺខ្ញុំលិហ្វទីមួយ)
ហើយក៏មិនស្ល្លឡាត្តុំនៅដើមយប់ទេ ឬដោយមានចំនួនវិក្កាត់នេះទេ
ដែរ ។"

[សូមមើល អាល់-កូតូតូលឡានី, អៀរស្តាដ្វ័ អាល់-សារី ស្តារហ្គ័
ស្ល្លឡាត្តុំ អាល់-ប៊ូខ្លីវី ជុំទី ៥ ទំព័រ ៥]

[សូមមើល អាល់-ណារីវី, ស្តារហ្គ័ ស្ល្លឡាត្តុំ មុស្លីម ជុំទី ៦ ទំព័រ ២៨៧]

(نعم البدعة هذه)، سماها بدعة لأنه -صَلَّى اللهُ عَلَيْهِ وَسَلَّمَ- لم يسن لهم الاجتماع لها ولا كانت
في زمن الصديق ولا أول الليل ولا كل ليلة ولا هذا العدد.
[شرح القسطلاني = إرشاد الساري لشرح صحيح البخاري]

- "អ៊ីម៉ារជាបុគ្គលដំបូងបង្អស់ដែលឲ្យស្ល្លឡាត្តុំយប់វិម៉ាដ្តួន តារីវីហ្គ័ ជាគំរូ
ដែលប្រជុំមនុស្សឲ្យធ្វើស្ល្លឡាត្តុំនេះ ហើយដែលប្រាប់ឲ្យតំបន់ផ្សេងៗចេះ
ដឹងអំពីរឿងនេះ ។ រឿងនេះបានកើតមានឡើងនៅក្នុងខែវិម៉ាដ្តួន ឆ្នាំទី ១៤
សករាជហ្គ័រោត្តុំ ។ គាត់បានតែងតាំងអ្នកសូត្រគូរអានឲ្យដឹកនាំ
មនុស្សទាំងស្រីទាំងប្រុសស្ល្លឡាត្តុំ តារីវីហ្គ័ ។

[សូមមើលសៀវភៅរបស់លោក អ៊ីបន្ទូ សាក្តុំដ្វី ក្នុង ក្រាប ភាគ ៣
ទំព័រ ២៨១]

[សូមមើលសៀវភៅរបស់លោក អាល់-ស៊ូយូដ្វី ក្នុង តារីខ ខ្មែរ ទំព័រ ១៣៧]

[សូមមើលសៀវភៅរបស់លោក អាល់-អ៊ែនី ក្នុង ក្រាប ភាគ ៣
ជុំទី ៦ ទំព័រ ១២៥]

ស្ល្លឡាត្តុំជុំគ្នានៅឯម៉ាស័យ្យិដ្តូ ឬ ស្ល្លឡាត្តុំដោយខ្លួននៅ
ឯផ្ទះ ?

ព្រះសាស្តា صلی اللہ علیہ وآلہ وسلم បានផ្តាំឆ្លើយយ៉ាងខ្លាំង ឲ្យធ្វើស្រ្តីឡាត់បន្ថែមពិសេស (គឺស្រ្តីឡាត់ស៊ូណាត់) ដោយខ្លួននៅឯផ្ទះ កុំស្រ្តីឡាត់ជុំគ្នានៅឯម៉ាស់យ៉ូដូ ព្រោះ វានាំមកនូវពរជ័យសម្រាប់ផ្ទះនិងគ្រួសារ ហើយវាជួយផ្តល់ការអប់រំអ៊ីស្លាមដល់កូនៗ ។

- "ព្រះសាស្តា صلی اللہ علیہ وآلہ وسلم មានព្រះវចនៈថា៖ "ប្រជារាស្ត្រអ៊ីយ ចូរស្រ្តីឡាត់នៅឯផ្ទះ ព្រោះស្រ្តីឡាត់ប្រសើរបំផុតរបស់បុគ្គលគឺស្រ្តីឡាត់នៅឯផ្ទះខ្លួន លើកលែងតែស្រ្តីឡាត់ហ្វារឌូ(ជុំគ្នា) ។"

[សូមមើល صحیح البخاری ជុំទី ៩ វគ្គ ៩២ លេខ ៣៩៣]

[សូមមើល سنن របស់លោក អាល់-ណាសាអ៊ី ជុំទី ៣ ទំព័រ ១៦១, ១៩៨]

فَصَلُّوا أَيُّهَا النَّاسُ فِي بُيُوتِكُمْ فَإِنَّ أَفْضَلَ صَلَاةِ الْمَرْءِ فِي بَيْتِهِ إِلَّا الصَّلَاةَ الْمَكْتُوبَةَ .
[سنن النسائي، باب الْحَتِّ عَلَى الصَّلَاةِ فِي الْبُيُوتِ وَالْفَضْلِ فِي ذَلِكَ]

- "ថ្ងៃមួយ អ្នកប៉ុន្មាននាក់ប្តី ប្តីន ម៉ាស់យ៉ូដូបានសួរព្រះសាស្តា صلی اللہ علیہ وآلہ وسلم ថា៖ "មួយណាជាងគេ ស្រ្តីឡាត់នៅផ្ទះ ឬស្រ្តីឡាត់នៅឯម៉ាស់យ៉ូដូ ?" ព្រះសាស្តា صلی اللہ علیہ وآលہ وسلم មានព្រះវចនៈថា៖ "លោកមិនឃើញទេថាផ្ទះខ្ញុំនៅជិតម៉ាស់យ៉ូដូប៉ុណ្ណា ? ខ្ញុំចូលចិត្តស្រ្តីឡាត់នៅផ្ទះខ្ញុំជាងស្រ្តីឡាត់នៅឯម៉ាស់យ៉ូដូ លើកលែងតែស្រ្តីឡាត់ហ្វារឌូ ។"

[សូមមើល سنن របស់លោក អ៊ីបនូ ម៉ាយ៉ាអ៊ី ជុំទី ១ ទំព័រ ៤៣៩ លេខ ១៣៧៨]

حَدَّثَنَا أَبُو بَشْرِ، بَكْرُ بْنُ خَلْفٍ حَدَّثَنَا عَبْدُ الرَّحْمَنِ بْنُ مَهْدِيٍّ، عَنْ مُعَاوِيَةَ بْنِ صَالِحٍ، عَنِ الْعَلَاءِ بْنِ الْحَارِثِ، عَنْ حَرَامِ بْنِ مُعَاوِيَةَ، عَنْ عَمِّهِ عَبْدِ اللَّهِ بْنِ سَعْدٍ، قَالَ سَأَلْتُ رَسُولَ اللَّهِ - صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ - أَيُّمَا أَفْضَلُ الصَّلَاةِ فِي بَيْتِي أَوْ الصَّلَاةِ فِي الْمَسْجِدِ قَالَ " أَلَا تَرَى إِلَى بَيْتِي مَا أَقْرَبُهُ مِنَ الْمَسْجِدِ فَلَأَنْ أُصَلِّيَ فِي بَيْتِي أَحَبُّ إِلَيَّ مِنْ أَنْ أُصَلِّيَ فِي الْمَسْجِدِ إِلَّا أَنْ تَكُونَ صَلَاةً

[سنن ابن ماجه، كتاب إقامة الصلاة والسنة فيها]

- "ស្រែដ្ឋី បីន ស្រាប៊ីត បានថា៖ "វិស្វលុលឡោះហ្ន៎^{صلی اللہ علیہ وآلہ وسلم} បានធ្វើបន្ទប់តូចមួយ ក្រាលដោយស្លឹកលម្អើ ។ ព្រះអង្គ^{صلی اللہ علیہ وآلہ وسلم} ចេញ[ពីផ្ទះ] មកស្រ្តីឡាតុំក្នុងកូន បន្ទប់នោះ ។ បុរសខ្លះបានមកចូលរួមស្រ្តីឡាតុំជាមួយព្រះអង្គ^{صلی اللہ علیہ وآលہ وسلم} ។ យប់ ក្រោយមកពួកគេបានមកដើម្បីស្រ្តីឡាតុំតែព្រះសាស្តា^{صلی اللہ علیہ وآلہ وسلم} បានពន្យារពេល ហើយមិនចេញមករកពួកគេទេ ។ ពួកក៏បានឡូឡា យកដុំថ្មតូចៗចោល ទ្វារផ្ទះព្រះអង្គ^{صلی اللہ علیہ وآលہ وسلم} ដើម្បីហៅព្រះអង្គ^{صلی اللہ علیہ وآលہ وسلم} ។ ព្រះអង្គ^{صلی اللہ علیہ وآលہ وسلم} បានចេញមកជួបពួក គេដោយក្រោធ ហើយមានព្រះវចនៈថា៖ "អស់លោកនៅតែចចេសធ្វើបែប នេះ ព្រោះតែអស់លោកចចេសធ្វើបែបនេះ ខ្ញុំក្រែងតែស្រ្តីឡាតុំនេះនឹងទៅ ជាចាំបាច់សម្រាប់អស់លោក ។ ហេតុដូច្នេះ ប្រជារាស្ត្រអឺយ ចូរអស់ លោកធ្វើស្រ្តីឡាតុំនេះនៅឯផ្ទះអស់លោក ព្រោះស្រ្តីឡាតុំប្រសើរបំផុតរបស់ បុគ្គលគឺស្រ្តីឡាតុំដែលបុគ្គលនោះធ្វើនៅឯផ្ទះ លើកលែងតែស្រ្តីឡាតុំហ្វារឌូ[ជុំ គ្នា] ។"

[សូមមើល صحیح البخاری ជុំទី ៨ វគ្គ ៧៣ លេខ ១៣៤]

حَدَّثَنَا إِسْحَاقُ، أَخْبَرَنَا عَفَّانُ، حَدَّثَنَا وَهَيْبٌ، حَدَّثَنَا مُوسَى بْنُ عُقْبَةَ، سَمِعْتُ أَبَا النَّضْرِ، يُحَدِّثُ عَنْ بُسْرِ بْنِ سَعِيدٍ، عَنْ زَيْدِ بْنِ ثَابِتٍ، أَنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ اتَّخَذَ حُجْرَةً فِي الْمَسْجِدِ مِنْ حَصِيرٍ، فَصَلَّى رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فِيهَا لَيْلًا، حَتَّى اجْتَمَعَ إِلَيْهِ نَاسٌ، ثُمَّ فَقَدُوا صَوْتَهُ لَيْلَةً فَظَنُّوا أَنَّهُ قَدْ نَامَ، فَجَعَلَ بَعْضُهُمْ يَتَنَحَّحُ لِيُخْرِجَ إِلَيْهِمْ فَقَالَ " مَا زَالَ بِكُمْ الَّذِي رَأَيْتُمْ مِنْ صَبِيْعِكُمْ، حَتَّى حَشِيتُمْ أَنْ يُكْتَبَ عَلَيْكُمْ، وَلَوْ كُتِبَ عَلَيْكُمْ مَا فُتِمْتُمْ بِهِ فَصَلُّوا أَيُّهَا النَّاسُ فِي بُيُوتِكُمْ، فَإِنَّ أَفْضَلَ صَلَاةِ الْمَرْءِ فِي بَيْتِهِ، إِلَّا الصَّلَاةَ الْمَكْتُوبَةَ." [صحیح البخاری، اب ما يُكْرَهُ مِنْ كَثْرَةِ السُّؤَالِ وَتَكْلُفِ مَا لَا يَغْنِيهِ]

តើអ្នកស្រ្តីឡាតុំតារវិះហ្ន៎ទេ ?

គេបានសួរអ៊ីម៉ាអាល់-បារកៀវនិងអ៊ីម៉ាអាល់-ស្វ័ឌីត្វិ عليه السلام ថា តើគេអនុញ្ញាត ឲ្យស្រ្តីឡាត់ស៊ូណាត់ជុំគ្នាក្នុងយប់រ៉ម៉ាខួនទេ ។ ព្រះអង្គទាំងពីរ عليهم السلام បាន ថ្លែងហ្វាឌីស្វ័ត្វិព្រះសាស្តា صلى الله عليه وسلم ថា៖

- "ការពិត ស្រ្តីឡាត់ណាហ្វីឡាសុំ (ស្រ្តីឡាត់ស៊ូណាត់ ឬស្រ្តីឡាត់បន្ថែមពិសេស) ជុំ គ្នាក្នុងយប់រ៉ម៉ាខួន ជាទង្វើបីដុអុសុំ (កែប្រែ)... ។ ប្រជារាស្ត្រអ៊ីយ ចូរកុំ ស្រ្តីឡាត់ណាហ្វីឡាសុំខែរ៉ម៉ាខួនជុំគ្នា... ។ ពិតប្រាកដណាស់ គោរព សក្ការៈអល់ឡោះហ្វី وحد ដោយទង្វើតូចតាច (គឺមិនសូវសំខាន់) ដែលសម ស្របនឹងស៊ុនណាសុំនោះ វាប្រសើរជាងគោរពសក្ការៈអល់ឡោះហ្វី وحد ដោយទង្វើធំដុំ (គឺសំខាន់ខ្លាំង) តែបីដុអុសុំ (គឺដែលត្រូវកែប្រែ) ។"

[សូមមើល *وسائل الشيعة* ជុំទី ៨ ទំព័រ ៤៥ របស់លោក អាល់-ហ្វីរ អាល់- អ៊ាម៉ាលី (الحر العاملي)]

محمد بن علي بن الحسين بأسانيده عن زرارة ومحمد بن مسلم والفضيل أنهم سألوا أبا جعفر الباقر (عليه السلام) وأبا عبد الله الصادق (عليهما السلام) عن الصلاة في شهر رمضان نافلة بالليل في جماعة؟ فقالا: إن رسول الله (صلى الله عليه وآله) كان إذا صلى العشاء الآخرة انصرف إلى منزله ثم يخرج من آخر الليل إلى المسجد فيقوم فيصلي، فخرج في أول ليلة من شهر رمضان ليصلي كما كان يصلي فاصطف الناس خلفه فهرب منهم إلى بيته وتركهم، ففعلوا ذلك ثلاث ليال فقام في اليوم الرابع على منبره فحمد الله وأثنى عليه ثم قال: أيها الناس، إن الصلاة بالليل في شهر رمضان من النافلة في جماعة بدعة، وصلاة الضحى بدعة، ألا فلا تجمعوا ليلا في شهر رمضان لصلاة الليل، ولا تصلوا صلاة الضحى فان تلك معصية، ألا وإن كل بدعة ضلالة وكل ضلالة سبيلها إلى النار، ثم هو نزل وهو يقول: قليل في سنة خير من كثير في بدعة. [وسائل الشيعة (آل البيت) - الحر العاملي - ج ٨ - الصفحة ٤٥]

អ៊ីឡាម៉ាអ៊ីអាល់លុល-ស៊ុនណាសុំល្បីម្នាក់ បានអះអាងគាំទ្រទស្សនៈ របស់អ៊ីម៉ាដែលជាព្រះរាជបុត្ររាជនគ្គារបស់ព្រះសាស្តា صلى الله عليه وسلم ថា៖ "ព្រះរាជ បុត្ររាជនគ្គារបស់ព្រះសាស្តា صلى الله عليه وسلم មានវចនៈថាប្រជុំគ្នាស្រ្តីឡាត់ *ការរ៉ិះហ្វី* ជាទង្វើ *បីដុអុសុំ* (គឺជាទង្វើកែប្រែ) ។"

[សូមមើល *نيل الأوطار* ជំទី ៣ ទំព័រ ៥០ របស់លោក الشوكاني]

តើអ្វីឡាម៉ាអ្នកអាស្ត់លុល-ស៊ិនណាស្ត មានប្រសាសន៍ យ៉ាងណាអំពីស្រីឡាត្ត់តារីហ្វីនៅឯផ្ទះ ?

លោកអ្វីឡាម៉ាអ្នកមូលមតិគ្នាអំពីផលបុណ្យរបស់ស្រីឡាត្ត់នេះ តែមិនចុះ សម្រុងគ្នាទេថាតើគប្បីធ្វើស្រីឡាត្ត់នេះនៅឯផ្ទះដោយខ្លួន ឬធ្វើស្រីឡាត្ត់ នេះជុំគ្នានៅឯម៉ាស៊ីដូ ។" លោក អាស់-ណាវី អ្នកអធិប្បាយក្រាំង *ស្រីហ្វីហ្វី មុស្លីម* ដ៏ល្បីល្បាញបានរាយឈ្មោះអស់លោកដែលគាំទ្រ ទស្សនៈទីពីរដែលមានចំនួនច្រើនជាងគេ ។ បន្ទាប់មកលោកបានសរសេរ ថា៖ "ម៉ាលិក, អាហ្វិ យូស៊ីហ្វ, អ្នកប្រាជ្ញម៉ាស៊ីដូហ្វីអ្វីមួយចំនួននិង លោកអ្នកប្រាជ្ញឯទៀតមានប្រសាសន៍ថា គប្បីធ្វើស្រីឡាត្ត់នេះដោយខ្លួន នៅឯផ្ទះ ។"

[សូមមើល *شرح صحيح مسلم* ជំទី ៦ ទំព័រ ២៨៦ របស់លោក النووي]

សេចក្តីបញ្ចប់

ស្ត្រីអុស្តប្រាថ្នាតែស្រីឡាត្ត់យប់ - ដែលគេហៅថា *តាហ្គាត្ត់យុដូ* ឬ *គីយ៉ាម អាស់-វឺឡេល* ឬ *ស្រីឡាត្ត់ អាស់-វឺឡេល* - ក្នុងប៉ែកចុងក្រោយនៃពេលយប់ ប្រចាំឆ្នាំ ជាពិសេសក្នុងខែរ៉ម៉ាដូនតែម្តង ។ គេបានផ្តើមឲ្យស្ត្រីអុស្តធ្វើ ស្រីឡាត្ត់ពិសេសបន្ថែម *ណាវីហ្វីល* ក្នុងយប់ខែរ៉ម៉ាដូនដែរ ។ ក៏ប៉ុន្តែ ស្ត្រីអុស្តធ្វើស្រីឡាត្ត់បន្ថែមពិសេសនេះភាគច្រើនដោយខ្លួន មិនជុំគ្នាជា ដាច់ខាត ។ ធ្វើបែបនេះ ស្ត្រីអុស្តអនុវត្តតាមគូរអាននិងស៊ិនណាស្តព្រះ សាស្តា صل الله عليه وآله وسلم មូហ្វាម៉ាដូ صل الله عليه وآله وسلم ។